






អង្គការអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍មនុស្សធម៌ លើកកម្ពស់ ប្រព័ន្ធគ្រប់គ្រងគុណភាព



អង្គការអន្តរជាតិសម្រាប់ស្ត្រី និងកុមារ ឬសហគមន៍ ឬសហគមន៍



អង្គការស្រាវជ្រាវស្តីពីការអភិវឌ្ឍន៍កសិកម្ម អង្គការស្រាវជ្រាវស្តីពីការអភិវឌ្ឍន៍កសិកម្ម
 ក្នុង ក្របខណ្ឌនៃការអភិវឌ្ឍន៍កសិកម្ម ក្នុង ក្របខណ្ឌនៃការអភិវឌ្ឍន៍កសិកម្ម
 ឆ្នាំ ២០២២ ដល់ ឆ្នាំ ២០២៣ ដោយ យោងទៅលើការស្រាវជ្រាវស្តីពីការអភិវឌ្ឍន៍កសិកម្ម
 ក្នុង ក្របខណ្ឌនៃការអភិវឌ្ឍន៍កសិកម្ម ក្នុង ក្របខណ្ឌនៃការអភិវឌ្ឍន៍កសិកម្ម



ស្ថាប័នស្រាវជ្រាវ
 កសិកម្ម



ការស្រាវជ្រាវ

កសិកម្ម

ក្នុងករណីដែលមានការប្រើប្រាស់ដីកសិកម្មក្នុងតំបន់អភិរក្សធម្មជាតិ តាមការស្នើសុំរបស់អ្នកប្រើប្រាស់ដី អាជ្ញាធរមានសមត្ថកិច្ចអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដីប្រើប្រាស់ដីកសិកម្មបាន ប្រសិនបើមានការធានាពីការគ្រប់គ្រង និងការថែទាំដីកសិកម្ម ដែលអាចបង្កើនស្ថិរភាព និងការប្រើប្រាស់ដីកសិកម្មបានយូរអង្វែង។

លក្ខខណ្ឌប្រើប្រាស់ដីកសិកម្មក្នុងតំបន់អភិរក្សធម្មជាតិ

ក្នុងករណីដែលមានការប្រើប្រាស់ដីកសិកម្មក្នុងតំបន់អភិរក្សធម្មជាតិ តាមការស្នើសុំរបស់អ្នកប្រើប្រាស់ដី អាជ្ញាធរមានសមត្ថកិច្ចអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដីប្រើប្រាស់ដីកសិកម្មបាន ប្រសិនបើមានការធានាពីការគ្រប់គ្រង និងការថែទាំដីកសិកម្ម ដែលអាចបង្កើនស្ថិរភាព និងការប្រើប្រាស់ដីកសិកម្មបានយូរអង្វែង។

ការអនុវត្តច្បាប់អំពីការប្រើប្រាស់ដីកសិកម្មក្នុងតំបន់អភិរក្សធម្មជាតិ

ក្នុងករណីដែលមានការប្រើប្រាស់ដីកសិកម្មក្នុងតំបន់អភិរក្សធម្មជាតិ តាមការស្នើសុំរបស់អ្នកប្រើប្រាស់ដី អាជ្ញាធរមានសមត្ថកិច្ចអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដីប្រើប្រាស់ដីកសិកម្មបាន ប្រសិនបើមានការធានាពីការគ្រប់គ្រង និងការថែទាំដីកសិកម្ម ដែលអាចបង្កើនស្ថិរភាព និងការប្រើប្រាស់ដីកសិកម្មបានយូរអង្វែង។

ការអនុវត្តច្បាប់អំពីការប្រើប្រាស់ដីកសិកម្មក្នុងតំបន់អភិរក្សធម្មជាតិ

ករណីប្រើប្រាស់កម្មវិធីនេះ គឺជាប្រភេទប្រព័ន្ធគណនេយ្យ ដែលបានប្រើប្រាស់កម្មវិធីនេះ
 ក្នុងការគណនាប្រាក់ប្រចាំថ្ងៃ កម្មវិធីនេះបានប្រើប្រាស់កម្មវិធីនេះ។

សេចក្តីសន្និដ្ឋាន

[illegible]

- 4. การตั้งถิ่นฐานของมนุษย์ตามสภาพภูมิประเทศและภูมิอากาศ
- 1. สภาพภูมิประเทศและภูมิอากาศ
- 2. สภาพภูมิประเทศและภูมิอากาศ
- 3. สภาพภูมิประเทศและภูมิอากาศ

ប្រធាន អគ្គនាយក

កម្ពុជា កម្ពុជា កម្ពុជា

ក្របខ័ណ្ឌ ១២២ ឧបសគ្គសេចក្តីស្តីពីការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការប្រើប្រាស់


[illegible]


ប្រធាន

[illegible]

1. អង្គជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ក្នុងករណីលេខៈ ០០២/២០០៧/អវតក បានសម្រេចដាក់ពន្ធនាគារដល់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ៊ុន សែន ចាប់ពីថ្ងៃចេញសេចក្តីសម្រេច រហូតដល់ពេលដែលត្រូវបានបញ្ជូនចេញពីពន្ធនាគារ។

គួរយកប្រាថ្នាប្រកបដោយស្មោះត្រង់និងប្រសិទ្ធភាព ជាមូលដ្ឋានដើម្បីសម្រេចបាននូវលទ្ធផលដូចដែលបានកំណត់ទុកក្នុងផែនការយុទ្ធសាស្ត្រ និងយុទ្ធសាស្ត្រប្រតិបត្តិការ។





ក្រុមការងារគម្រោង

ក្រុមការងារគម្រោង
ការអនុវត្ត

ក្រុមការងារគម្រោង

เกษตรกรรม

การใช้ที่ดินเกษตรกรรม เพื่อการบริโภค จำหน่าย หรือใช้งานในฟาร์ม หากเป็นทำ เกษตรกรรมไม่
เต็มพื้นที่จะคิดการเสียภาษีตามสัดส่วนการใช้ประโยชน์ ตามประกาศ กระทรวงการคลังและ
กระทรวงมหาดไทย เรื่องหลักเกณฑ์การใช้ประโยชน์ในการ ประกอบเกษตรกรรมจำแนกประเภท
เกษตรกรรมเป็น 3 ประเภท 1.ที่ดินที่ใช้ประโยชน์ในการปลูกพืช 2.ที่ดินที่ใช้ประโยชน์ในการเลี้ยงสัตว์
3.ที่ดินที่ใช้ประโยชน์ในการเพาะเลี้ยงสัตว์น้ำ หรือทำการประมง ที่ดินเกษตรกรรมต้องปลูก
ต้นไม้ที่ต้น/เลี้ยงสัตว์ที่ตัว มีข้อสงสัยว่าต้องปลูกต้นไม้จำนวนกี่ต้นต่อไร่ ถึงจะเป็นการใช้ที่ดิน
ประกอบ เกษตรกรรม กรณีปลูกน้อยกว่าที่กำหนดต้องพิจารณาขนาดแปลงที่ดิน รวมทั้ง
จำนวนต้นที่ปลูก ส่วนที่ไม่เข้าเกณฑ์จะถือเป็นที่ดินรกร้างว่างเปล่าไม่ได้ทำประโยชน์ โดยมี
ตัวอย่างดังนี้

กล้วย 200 ต้น/ไร่	มะม่วง มะพร้าว	เงาะ 20 ต้น/ไร่
มะละกอ ปลูกแบบยกทรง 100 ต้น/ไร่	ปลูกแบบไม่ยกทรง 175 ต้น/ไร่	
มะนาว 50 ต้น/ไร่	ฝรั่ง 45 ต้น/ไร่	ผลไม้ตระกูลส้ม 45 ต้น/ไร่
ขนุน 25 ต้น/ไร่	เสาวรส 400 ต้น/ไร่	หน่อไม้ไผ่ตง 25 ต้น/ไร่
ลางสาด ลองกอง 45 ต้น/ไร่	ยางพารา 80 ต้น/ไร่	
ลิ้นจี่ ลำไย 20 ต้น/ไร่	มังคุด 16 ต้น/ไร่	พุทรา 80 ต้น/ไร่

ที่ดินทำเกษตรกรรม

บุคคลธรรมดา*

มูลค่าไม่เกิน 50 ล้านบาท ยกเว้นภาษี

มูลค่าเกิน 50 ล้านบาท 3 ปีแรก (2563 - 2565) ยกเว้นภาษี

มูลค่าเกิน 50 ล้านบาท ปี 2566 เป็นต้นไป

มูลค่าที่ดินและสิ่งปลูกสร้าง (ล้านบาท)	อัตราภาษี
มากกว่า 50	0.15%

ถ้าเป็นการเลี้ยงสัตว์ โค กระบือ พื้นที่คอกหรือโรงเรือน ขนาด 7 ตารางเมตร/ตัว การใช้ที่ดิน 1 ตัว/ 5 ไร่ เลี้ยงแพะ-แกะ พื้นที่คอกหรือโรงเรือนขนาด 2 ตารางเมตร/ตัว การใช้ที่ดิน 1 ตัว/ไร่ สุกร พ่อพันธุ์ คอกเดี่ยว พื้นที่คอกหรือโรงเรือน ขนาด 7.5 ตารางเมตร/ตัว, สุกรแม่พันธุ์ คอก เดี่ยว พื้นที่คอกหรือโรงเรือนขนาด 1.5 ตารางเมตร/ตัว, สุกรอนุบาล พื้นที่คอกหรือโรงเรือน ขนาด 0.5 ตารางเมตร/ตัว, สุกรขุน พื้นที่คอกหรือโรงเรือนขนาด 1.5 ตารางเมตร/ตัว สัตว์ปีกเลี้ยงปล่อย (เปิดและไก่) 4 ตารางเมตร/ตัว

ที่ดินทำเกษตรกรรม

นิติบุคคล*

2 ปีแรก (2563 - 2564)

มูลค่าที่ดินและสิ่งปลูกสร้าง (ล้านบาท)	อัตราภาษี
มากกว่า 50 - 75	0.01%
มากกว่า 75 - 100	0.03%
มากกว่า 100 - 500	0.05%
มากกว่า 500 - 1,000	0.07%
มากกว่า 1,000	0.10%

ปี 2565 เป็นต้นไป

0 - ไม่จำกัด

ไม่เกิน 0. 15%

$$10,000,000 \times 0.01\% = 1,000 \text{ บาท}$$

ยกตัวอย่าง เช่น บริษัทมหาชน 10 ล้านบาท จะสามารถจ่ายปันผลได้ 10 ล้านบาท บริษัทมหาชน 10 ล้านบาท จะสามารถจ่ายปันผลได้ 10 ล้านบาท

ใน 3 ปีแรกของบริษัทมหาชนจะจ่ายปันผลได้ 10 ล้านบาท บริษัทมหาชน 10 ล้านบาท จะสามารถจ่ายปันผลได้ 10 ล้านบาท บริษัทมหาชน 10 ล้านบาท จะสามารถจ่ายปันผลได้ 10 ล้านบาท

แต่ถ้าเป็นบริษัทมหาชน 10 ล้านบาท บริษัทมหาชน 10 ล้านบาท จะสามารถจ่ายปันผลได้ 10 ล้านบาท บริษัทมหาชน 10 ล้านบาท จะสามารถจ่ายปันผลได้ 10 ล้านบาท

ตัวอย่าง เช่น สมมติว่าในปี 2566 นายอรรถพร มีหุ้นของบริษัทมหาชน 10 ล้านบาท บริษัทมหาชน 10 ล้านบาท จะสามารถจ่ายปันผลได้ 10 ล้านบาท บริษัทมหาชน 10 ล้านบาท จะสามารถจ่ายปันผลได้ 10 ล้านบาท

สรุปแล้ว บริษัทมหาชน 10 ล้านบาท จะสามารถจ่ายปันผลได้ 10 ล้านบาท บริษัทมหาชน 10 ล้านบาท จะสามารถจ่ายปันผลได้ 10 ล้านบาท บริษัทมหาชน 10 ล้านบาท จะสามารถจ่ายปันผลได้ 10 ล้านบาท

****កកស្ទះ ចម្បង ៤ នៃកម្រិតប្រមូលនៃកម្មវិធីសេវាបន្ត**

នូវមន្ត្រីស្ថាប័នពាក់ព័ន្ធ**

****និរន្តរភាពនៃសេវា**

បទពិសោធន៍
ចម្បងបង្កឱ្យមាន

“និរន្តរភាព”

នៃសេវាសេវាបន្ត

កម្មវិធី + កម្មវិធី ចម្បង កម្មវិធីសេវាបន្ត

នូវមន្ត្រីស្ថាប័នពាក់ព័ន្ធ

កម្មវិធី ០១ កម្មវិធីសេវាបន្ត

កម្មវិធីសេវាបន្ត (កម្មវិធីសេវាបន្តសេវាបន្ត)

កម្មវិធីសេវាបន្ត

កម្មវិធីសេវាបន្ត

កម្មវិធី ០២ កម្មវិធីសេវាបន្ត

កម្មវិធីសេវាបន្ត

កម្មវិធីសេវាបន្ត/កម្មវិធីសេវាបន្ត

កម្មវិធីសេវាបន្ត

កម្មវិធីសេវាបន្ត/កម្មវិធីសេវាបន្ត



កម្មវិធីសេវាបន្ត



កម្មវិធីសេវាបន្ត

កម្មវិធីសេវាបន្ត/កម្មវិធីសេវាបន្ត

កម្មវិធីសេវាបន្ត/កម្មវិធីសេវាបន្ត

កម្មវិធីសេវាបន្ត

កម្មវិធីសេវាបន្ត/កម្មវិធីសេវាបន្ត

កម្មវិធីសេវាបន្ត/កម្មវិធីសេវាបន្ត

កម្មវិធីសេវាបន្ត

កម្មវិធីសេវាបន្ត/កម្មវិធីសេវាបន្ត

កម្មវិធីសេវាបន្ត/កម្មវិធីសេវាបន្ត

កម្មវិធីសេវាបន្ត/កម្មវិធីសេវាបន្ត



កម្មវិធីសេវាបន្ត
កម្មវិធីសេវាបន្ត

កម្មវិធីសេវាបន្ត

កក្កដា

លេខ ១២ ១២២ ក

ក្នុងការងារបន្តបន្ទាប់ទៀត ២ កន្លែង

ក្រសួងមហាផ្ទៃ

លទ្ធផលបង្កលម្អ
៖ មហាបណ្ណ **ក្រសួង**

பாங்கு

0 - 1.2%

ឧបសគ្គនៃការកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ

ឧបករណ៍សម្រាប់ការពិនិត្យ និងការវាយតម្លៃ

[illegible]

[illegible][illegible]

ក្នុងក្របខណ្ឌនៃការអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្រសួងពាណិជ្ជកម្ម បានរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឆ្នាំ២០១១-២០១៥ ដែលបានកំណត់យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឆ្នាំ២០១១-២០១៥ ឲ្យមានលក្ខណៈប្រកួតប្រជែង និងមានប្រសិទ្ធភាពខ្ពស់។ យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឆ្នាំ២០១១-២០១៥ បានកំណត់យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឆ្នាំ២០១១-២០១៥ ឲ្យមានលក្ខណៈប្រកួតប្រជែង និងមានប្រសិទ្ធភាពខ្ពស់។

[illegible]

សង្គមមហាសម្បត្តិកម្ពុជា

ករណីក្រៅ កងកម្លាំងសម្របសម្រួល ៩ ម្ភៃ២៧

ឧបករណ៍ កម្រិតកម្រិត ២ ប្រភេទ

ករណី ១ កង្វះការងារសាងសង់ ១ ឬច្រើន

ក្របខ័ណ្ឌ ២ ប្រភេទទី២ ទី៣ ៤ ក្នុងរូប១១

ពាក្យស្នើសុំពន្យារ ២ កន្លែងចែកសេចក្តីរាយការណ៍របស់ អ្នក ខេត្តសៀម រដ្ឋស្នើសុំពន្យារចេញផ្សាយក្នុងក្របខណ្ឌប្រទេស ក្នុង

កម្ពុជា ០០០'៥ ដោយឡែកទ្វារបញ្ជូនគ្រឿងក្នុងកំឡុងពេល១២ ម៉ោង ក្នុងមួយថ្ងៃ តាមប្រព័ន្ធគ្រប់គ្រងការចេញចូល

အမည်အတိုင်း

លទ្ធផលបង្កបង្កើន
៖ មូលបត្រ ក្រប

၁၆၆

ตกเป็นขององค์การปกครองส่วนท้องถิ่น

5. ถ้าผู้ยื่นคำร้องไม่มาในวันรับเงินคืนภายใน 1 ปี นับแต่วันที่ได้รับเงินคืน
เงินจนถึงวันพ้นจากเงินคืนแล้วแต่ยังไม่ได้รับคืน

หรือของขององค์การปกครองส่วนท้องถิ่นโดยผู้ยื่นคำร้องไม่มาในวันรับคืน
ผู้พลัดให้ผู้ยื่นคำร้องหรือผู้ยื่นคำร้องไม่มาในวันรับคืนโดยผู้ยื่นคำร้อง
4. กรณีที่ผู้ยื่นคำร้องหรือผู้ยื่นคำร้องไม่มาในวันรับคืนแล้วแต่ยังไม่ได้รับคืน

ได้คืนแล้ว

ผู้ยื่นคำร้องหรือผู้ยื่นคำร้องไม่มาในวันรับคืนแล้วแต่ยังไม่ได้รับคืน
3. ถ้าผู้ยื่นคำร้องหรือผู้ยื่นคำร้องไม่มาในวันรับคืนแล้วแต่ยังไม่ได้รับคืน

ผู้ยื่นคำร้องหรือผู้ยื่นคำร้องไม่มาในวันรับคืนแล้วแต่ยังไม่ได้รับคืน

2. ผู้ยื่นคำร้องหรือผู้ยื่นคำร้องไม่มาในวันรับคืนแล้วแต่ยังไม่ได้รับคืน

พร้อมทั้งผู้ยื่นคำร้องหรือผู้ยื่นคำร้องไม่มาในวันรับคืนแล้วแต่ยังไม่ได้รับคืน

1. ผู้ยื่นคำร้องหรือผู้ยื่นคำร้องไม่มาในวันรับคืนแล้วแต่ยังไม่ได้รับคืน

ส่วนท้องถิ่น ผู้ยื่นคำร้องหรือผู้ยื่นคำร้องไม่มาในวันรับคืนแล้วแต่ยังไม่ได้รับคืน

ท้องถิ่น ผู้ยื่นคำร้องหรือผู้ยื่นคำร้องไม่มาในวันรับคืนแล้วแต่ยังไม่ได้รับคืน

กรณีผู้ยื่นคำร้องหรือผู้ยื่นคำร้องไม่มาในวันรับคืนแล้วแต่ยังไม่ได้รับคืน

บทบัญญัติ

เพื่ออำนวยความสะดวกแก่ผู้ยื่นคำร้อง

ส่วนท้องถิ่นจะจัดตั้งศูนย์บริการประชาชนขึ้นในส่วนท้องถิ่นหรือในส่วนท้องถิ่น
ขององค์การปกครองส่วนท้องถิ่นหรือในส่วนท้องถิ่นหรือในส่วนท้องถิ่น
ปกครองส่วนท้องถิ่นหรือในส่วนท้องถิ่นหรือในส่วนท้องถิ่น
ที่ขึ้นอยู่ภายใต้การปกครองส่วนท้องถิ่นหรือในส่วนท้องถิ่น
3. การจัดทำบัญชีรายชื่อผู้ยื่นคำร้องหรือผู้ยื่นคำร้อง

หรือผู้ยื่นคำร้องหรือผู้ยื่นคำร้องหรือผู้ยื่นคำร้อง

ที่สำนักงานหรือที่สำนักงานหรือที่สำนักงานหรือที่สำนักงาน
ที่ขึ้นอยู่ภายใต้การปกครองส่วนท้องถิ่นหรือในส่วนท้องถิ่น
ในองค์การปกครองส่วนท้องถิ่นหรือในส่วนท้องถิ่น
2. ถ้าผู้ยื่นคำร้องหรือผู้ยื่นคำร้องหรือผู้ยื่นคำร้อง


เพื่ออำนวยความสะดวกแก่ผู้ยื่นคำร้องหรือผู้ยื่นคำร้อง



1. ผู้ยื่นคำร้องหรือผู้ยื่นคำร้องหรือผู้ยื่นคำร้อง

ผู้ยื่นคำร้องหรือผู้ยื่นคำร้องหรือผู้ยื่นคำร้อง





ผู้ยื่นคำร้องหรือผู้ยื่นคำร้องหรือผู้ยื่นคำร้อง
ผู้ยื่นคำร้องหรือผู้ยื่นคำร้องหรือผู้ยื่นคำร้อง
ผู้ยื่นคำร้องหรือผู้ยื่นคำร้องหรือผู้ยื่นคำร้อง

บทบัญญัติ

			100
			100
			100
			100
ប្រភេទផ្ទះបង់ប្រភេទផ្ទះបង់	ផ្ទះបង់ប្រភេទផ្ទះបង់	ប្រភេទផ្ទះបង់ប្រភេទផ្ទះបង់ (ប្រភេទផ្ទះបង់ប្រភេទផ្ទះបង់)	ផ្ទះបង់

 រូបភាពផែនការសម្រាប់ការសាងសង់		សម្រាប់	100
 រូបភាពផែនការសម្រាប់ការសាងសង់		សម្រាប់	100
 រូបភាពផែនការសម្រាប់ការសាងសង់		សម្រាប់	100
 រូបភាពផែនការសម្រាប់ការសាងសង់		សម្រាប់	100
ប្រតិបត្តិការសាងសង់	ការសាងសង់	ប្រតិបត្តិការសាងសង់	សម្រាប់

ประเภทโครงการ  โครงการบ้านเดี่ยว			400	พื้นที่
ประเภทโครงการ  โครงการบ้านเดี่ยว			400	พื้นที่
ประเภทโครงการ  โครงการบ้านเดี่ยว			400	พื้นที่
ประเภทโครงการ  โครงการบ้านเดี่ยว	คำอธิบายตามบัญชี	พื้นที่โครงการบ้านเดี่ยว	400	พื้นที่

			400
			400
			400
			400
ប្រភេទគម្រោងសាងសង់ប្រភេទផ្ទះ	គម្រោងសាងសង់ប្រភេទផ្ទះ	ប្រភេទគម្រោងសាងសង់ប្រភេទផ្ទះ	400

ស្ថាប័នបង្កើន
សេចក្តីស្រឡាត់ស្រឡាត់

ស្ថាប័ន

លទ្ធផលប៉ូកស្ទ័រ
៖ មកហើយ គ្រប់

[illegible]

ลำดับ	รหัส	ประเภทโครงการ/ชื่อโครงการ	คำนิยามตามบัญชี	ประเภทโครงการ/ชื่อโครงการ	ภาพ
520/1	สุขภาพ	อาคารอเนกประสงค์ 5 ชั้น	สิ่งปลูกสร้างที่มีพื้นที่ใช้สอย 10,000 ตารางเมตร ประกอบด้วยพื้นที่ใช้สอย 5,000 ตารางเมตร และพื้นที่จอดรถ 5,000 ตารางเมตร	อาคารอเนกประสงค์ 5 ชั้น	
520/2	สุขภาพ	อาคารอเนกประสงค์ 5 ชั้น	สิ่งปลูกสร้างที่มีพื้นที่ใช้สอย 10,000 ตารางเมตร ประกอบด้วยพื้นที่ใช้สอย 5,000 ตารางเมตร และพื้นที่จอดรถ 5,000 ตารางเมตร	อาคารอเนกประสงค์ 5 ชั้น	
522	อาคารพาณิชย์	อาคารพาณิชย์ 3 ชั้น	สิ่งปลูกสร้างที่มีพื้นที่ใช้สอย 10,000 ตารางเมตร ประกอบด้วยพื้นที่ใช้สอย 5,000 ตารางเมตร และพื้นที่จอดรถ 5,000 ตารางเมตร	อาคารพาณิชย์ 3 ชั้น	
523	หอประชุม	หอประชุม	สิ่งปลูกสร้างที่มีพื้นที่ใช้สอย 10,000 ตารางเมตร ประกอบด้วยพื้นที่ใช้สอย 5,000 ตารางเมตร และพื้นที่จอดรถ 5,000 ตารางเมตร	หอประชุม	

គំនិត	ប្រធានការិយាល័យស្ថាប័ន (អន្តរាគមន៍)	កម្មវិធីបណ្តុះបណ្តាល	ប្រធានការិយាល័យស្ថាប័ន
528	កម្មវិធីបណ្តុះបណ្តាល	កម្មវិធីបណ្តុះបណ្តាល - កម្មវិធីបណ្តុះបណ្តាល កម្មវិធីបណ្តុះបណ្តាល កម្មវិធីបណ្តុះបណ្តាល	កម្មវិធីបណ្តុះបណ្តាល
529	កម្មវិធីបណ្តុះបណ្តាល	កម្មវិធីបណ្តុះបណ្តាល កម្មវិធីបណ្តុះបណ្តាល កម្មវិធីបណ្តុះបណ្តាល	កម្មវិធីបណ្តុះបណ្តាល
530	កម្មវិធីបណ្តុះបណ្តាល	កម្មវិធីបណ្តុះបណ្តាល កម្មវិធីបណ្តុះបណ្តាល កម្មវិធីបណ្តុះបណ្តាល	កម្មវិធីបណ្តុះបណ្តាល
531	កម្មវិធីបណ្តុះបណ្តាល	កម្មវិធីបណ្តុះបណ្តាល កម្មវិធីបណ្តុះបណ្តាល កម្មវិធីបណ្តុះបណ្តាល	កម្មវិធីបណ្តុះបណ្តាល



ស្ថាប័នបណ្តុះបណ្តាល
ស្ថាប័នបណ្តុះបណ្តាល

ស្ថាប័នបណ្តុះបណ្តាល
ស្ថាប័នបណ្តុះបណ្តាល

คู่มือ

การชำระ



ภาษีป้าย

- พ.ร.บ. ภาษีป้าย พ.ศ. 2510 และแก้ไขเพิ่มเติมถึงปัจจุบัน
- กฎกระทรวงกำหนดอัตราภาษีป้าย พ.ศ. 2563

២៤. ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានសម្រេច អនុម័ត ក្នុង កិច្ចប្រជុំ លើកទី ០២ ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២២ អំពី ការ កែសម្រួល កិច្ចសន្យា ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ក្នុង កិច្ចប្រជុំ លើកទី ០២ ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២២ ដូចមាន ចែង ក្នុង តារាង ខាងក្រោម ៖

អង្គការសហប្រតិបត្តិការអន្តរជាតិ



ក្នុងក្របខណ្ឌនៃការងារនេះ


បង្កើត បង្កើនការ កាតព្វកិច្ច ការងារទូទៅ ផ្ទះ ក្រុម ឯកបត្រប្រចាំថ្ងៃបង្កើនការងារទូទៅ
និងការងារទូទៅ ក្នុងបង្កើន បង្កើនការងារទូទៅ ក្នុងបង្កើន ក្នុងបង្កើន ក្នុងបង្កើន
ផ្ទះបង្កើន ក្នុងបង្កើនការងារទូទៅ ក្នុងបង្កើន ក្នុងបង្កើន ក្នុងបង្កើន ក្នុងបង្កើន

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ




பாடி

การประชาสัมพันธ์



1. ฝ่ายส่งเสริมและพัฒนา
 2. ฝ่ายส่งเสริมและพัฒนา
 3. ฝ่ายส่งเสริมและพัฒนา
 4. ฝ่ายส่งเสริมและพัฒนา
 5. ฝ่ายส่งเสริมและพัฒนา
- ฝ่ายส่งเสริมและพัฒนา
- ฝ่ายส่งเสริมและพัฒนา
- ฝ่ายส่งเสริมและพัฒนา
- ฝ่ายส่งเสริมและพัฒนา
- ฝ่ายส่งเสริมและพัฒนา



ผู้พิมพ์ในใบ 500 ตารางเซนติเมตร

- 13.3 ผู้พิมพ์ที่จัดตั้งขึ้นหรือแก้ไขข้อบกพร่องนอกเหนือจาก 13.1, 13.2 โดย
- 13.2 ผู้พิมพ์ที่จัดตั้งขึ้นหรือแก้ไขข้อบกพร่องนอกเหนือจาก 13.1, 13.2 โดย
- ปกติ หรือการที่การตรวจตราตามกฎหมายว่าด้วยการพิมพ์
- 13.1 ผู้พิมพ์ที่จัดตั้งขึ้นหรือแก้ไขข้อบกพร่องนอกเหนือจาก 13.1, 13.2 โดย
- (พ.ศ. 2535) ในเรื่องของการแก้ไขข้อบกพร่องในใบพิมพ์
13. ผู้พิมพ์ที่กำหนดในกฎกระทรวง (ปัจจุบันมีฉบับที่ 2) กฎกระทรวง ฉบับที่ 2
12. ผู้พิมพ์ที่สามารถพิมพ์
- สาธารณะประโยชน์
11. ผู้พิมพ์ที่จัดตั้งขึ้นหรือแก้ไขข้อบกพร่องนอกเหนือจาก 13.1, 13.2 โดย
10. ผู้พิมพ์ที่ประกอบกิจการพิมพ์หรือแก้ไขข้อบกพร่องนอกเหนือจาก 13.1, 13.2 โดย
- เอกสาร หรือการที่การตรวจตราตามกฎหมายว่าด้วยการพิมพ์
9. ผู้พิมพ์ที่ประกอบกิจการพิมพ์หรือแก้ไขข้อบกพร่องนอกเหนือจาก 13.1, 13.2 โดย
- ประเทศไทย
8. ผู้พิมพ์ที่ประกอบกิจการพิมพ์หรือแก้ไขข้อบกพร่องนอกเหนือจาก 13.1, 13.2 โดย
- หรือตามกฎหมายว่าด้วยการแก้ไขข้อบกพร่องนอกเหนือจาก 13.1, 13.2 โดย
7. ผู้พิมพ์ที่ประกอบกิจการพิมพ์หรือแก้ไขข้อบกพร่องนอกเหนือจาก 13.1, 13.2 โดย
- กฎหมายว่าด้วยการประกอบกิจการพิมพ์หรือแก้ไขข้อบกพร่องนอกเหนือจาก 13.1, 13.2 โดย
6. ผู้พิมพ์ที่ประกอบกิจการพิมพ์หรือแก้ไขข้อบกพร่องนอกเหนือจาก 13.1, 13.2 โดย

ผู้พิมพ์ในใบ (๑๑) ผู้พิมพ์ในใบ



ՔԱՐԴԻԱԼԻՅԵՆ % 001 = ՔԱՐԴԻԱՆ - ՔԱՐԴԻԱՆ 1 ԹԵՆ


[illegible][illegible]

ដូចត្រូវបានកំណត់ក្នុងកិច្ចសន្យាសហប្រតិបត្តិការ រវាងក្រុមហ៊ុន ៩ ឆ្នាំ ២០២៤ ក្រុមហ៊ុនបានបញ្ជាក់ក្នុងកិច្ចសន្យាសហប្រតិបត្តិការ
នេះក្នុងកិច្ចសន្យាសហប្រតិបត្តិការ រវាងក្រុមហ៊ុន ៩ ឆ្នាំ ២០២៤ ក្រុមហ៊ុនបានបញ្ជាក់ក្នុងកិច្ចសន្យាសហប្រតិបត្តិការ
រវាងក្រុមហ៊ុន ៩ ឆ្នាំ ២០២៤ ក្រុមហ៊ុនបានបញ្ជាក់ក្នុងកិច្ចសន្យាសហប្រតិបត្តិការ រវាងក្រុមហ៊ុន ៩ ឆ្នាំ ២០២៤ ក្រុមហ៊ុនបានបញ្ជាក់ក្នុងកិច្ចសន្យាសហប្រតិបត្តិការ

ស្របតាមការអនុញ្ញាតក្នុងកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាល និង អង្គការសហប្រជាជាតិ លេខ ៥១ ក្រសួង
កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល
ក្រសួងស្ថាប័នស្របច្បាប់ និងក្រសួងស្ថាប័នពាក់ព័ន្ធនានា ក្នុងការអនុវត្តកិច្ចព្រមព្រៀង
នេះ ក្រសួងស្ថាប័នពាក់ព័ន្ធនានា ត្រូវតែអនុវត្តកិច្ចព្រមព្រៀងនេះ ដោយយ៉ាងហោចណាស់
តាមចំណុចទាំងនេះ ក្នុងកិច្ចព្រមព្រៀងនេះ ក្នុងកិច្ចព្រមព្រៀងនេះ ក្នុងកិច្ចព្រមព្រៀងនេះ (១.៧)

ក្រសួងប្រៃសណីយ៍ តាមរយៈអគ្គនាយកដ្ឋានស្ថាប័នស្រាវជ្រាវ និងស្ថាប័នស្រាវជ្រាវ

ប្រតិបត្តិការប្រឆាំងប្រព័ន្ធប្រព្រឹត្តិបាតកម្មស្រុកស្រែចម្ការ



อัตราภาษีป้ายใหม่

บังคับใช้ตั้งแต่ 1 มกราคม 2564

ประเภทป้าย	อัตราปัจจุบัน	อัตราใหม่
1. ป้ายที่มีอักษรไทยล้วน		
(ก) ป้ายที่มีข้อความที่เคลื่อนที่หรือเปลี่ยนเป็นข้อความอื่นได้	-	10 บาท
(ข) ป้ายนอกจาก (ก)	3 บาท	5 บาท
2. ป้ายที่มีอักษรไทยปนกับอักษรต่างประเทศและหรือปนกับภาพ และหรือเครื่องหมายอื่น		
(ก) ป้ายที่มีข้อความ เครื่องหมาย หรือภาพที่เคลื่อนที่ หรือเปลี่ยนเป็นข้อความ เครื่องหมาย หรือภาพอื่นได้	-	52 บาท
(ข) ป้ายนอกจาก (ก)	20 บาท	26 บาท
3. ป้ายที่ไม่มีอักษรไทยไม่ว่าจะมีภาพหรือเครื่องหมายใด ๆ หรือไม่ และป้ายที่มีอักษรไทยบางส่วน หรือทั้งหมดอยู่ใต้หรือต่ำกว่าอักษรต่างประเทศ		
(ก) ป้ายที่มีข้อความ เครื่องหมาย หรือภาพที่เคลื่อนที่ หรือเปลี่ยนเป็นข้อความ เครื่องหมาย หรือภาพอื่นได้	-	52 บาท
(ข) ป้ายนอกจาก (ก)	40 บาท	50 บาท

หมายเหตุ : ราคาต่อ 500 ตร.ซม.

1. ป้ายที่มีอักษรไทยล้วน

(1.1) ป้ายที่มีข้อความเคลื่อนที่หรือเปลี่ยนเป็นข้อความอื่นได้ **อัตราภาษี 10 บาท/500 ตร.ซม.**

(1.2) ป้ายนอกจาก (1.1) **อัตราภาษี 5 บาท/500 ตร.ซม.**

2. ป้ายที่มีอักษรไทยปนอักษรต่างประเทศ หรือปนกับภาพหรือเครื่องหมายอื่น


(2.1) ป้ายที่มีข้อความ เครื่องหมาย หรือภาพเคลื่อนที่ หรือเปลี่ยนเป็นข้อความ เครื่องหมาย หรือภาพอื่นได้ **อัตราภาษี 52 บาท/500ตร.ซม.**

(2.2) ป้ายนอกจาก (2.1) **อัตราภาษี 26 บาท/500ตร.ซม.**

3. ป้ายที่ไม่มีอักษรไทยไม่ว่าจะมีภาพหรือเครื่องหมายใดๆ หรือไม่ และป้ายที่มีอักษรไทยบางส่วน หรือทั้งหมดอยู่ใต้หรือต่ำกว่าอักษรต่างประเทศ

(3.1) ป้ายที่มีข้อความ เครื่องหมาย หรือภาพเคลื่อนที่ หรือเปลี่ยนเป็นข้อความ เครื่องหมาย หรือภาพอื่นได้ **อัตราภาษี 52 บาท/500ตร.ซม.**

(3.2) ป้ายนอกจาก (3.1) **อัตราภาษี 50 บาท/500ตร.ซม.**



ตัวอย่างการวางผังเรียน

การวัดผลสัมฤทธิ์ = จำนวนข้อสอบ x (กว้าง x สูง) ÷ 500

โดยเราจะวางผังเรียนตามขนาด 1x2 เมตร มาใช้เป็นต้นแบบในการวัดผลสัมฤทธิ์

1. แบ่งหน้าเรียนเป็น 1 เมตร (1 เมตร = 100 ซม.)

2. คำนวณการวางผังเรียน (100x200) ÷ 500 = 40 หน้าเรียน

แล้วจึงนำไปจัดวางผังเรียนตามประเภท ดังนี้

ประเภทที่ 1.1 ข้อสอบจำแนก 40x10 = 400 หน้าเรียน

ประเภทที่ 1.2 ข้อสอบจำแนก 40x5 = 200 หน้าเรียน

ประเภทที่ 2.1 ข้อสอบจำแนก 40x52 = 2040 หน้าเรียน

ประเภทที่ 2.2 ข้อสอบจำแนก 40x26 = 1040 หน้าเรียน

ประเภทที่ 3.1 ข้อสอบจำแนก 40x52 = 2040 หน้าเรียน

ประเภทที่ 3.2 ข้อสอบจำแนก 40x50 = 2000 หน้าเรียน

แนวคิดในการวางผังเรียน

1. วางผังเรียนให้สอดคล้องกับเนื้อหาวิชาที่ต้องการวัดผลสัมฤทธิ์ โดยพิจารณาจากเนื้อหาวิชาที่กำหนดให้วัดผลสัมฤทธิ์ และพิจารณาจากเนื้อหาวิชาที่กำหนดให้วัดผลสัมฤทธิ์

ในการวางผังเรียน

2.

ในการวางผังเรียนให้สอดคล้องกับเนื้อหาวิชาที่ต้องการวัดผลสัมฤทธิ์ โดยพิจารณาจากเนื้อหาวิชาที่กำหนดให้วัดผลสัมฤทธิ์ และพิจารณาจากเนื้อหาวิชาที่กำหนดให้วัดผลสัมฤทธิ์

(% หมายเหตุ: ค่าเฉลี่ยรวมของทุกปี) รวม

ក្រុមហ៊ុនព្រឹត្តិការណ៍កីឡា រដ្ឋបាលកីឡា រដ្ឋបាលកីឡា រដ្ឋបាលកីឡា រដ្ឋបាលកីឡា

3. ในทำนองเดียวกัน การที่ประเทศไทยได้เข้าร่วมกับประชาคมอาเซียน

%01 ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន

[illegible]

2. ผู้แทนหน่วยงานที่เกี่ยวข้อง

%01 ប្រកួសប្រឡងរំលោភបំពានច្បាប់ស្រុកស្រែកស្រែក

[illegible]

ក្រោយពីការពិនិត្យរបស់អង្គការយូណេស្កូ ក្រុមប្រឹក្សាភិបាលបានសម្រេចថា គម្រោងបង្កើនការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍន៍បច្ចេកវិទ្យា ក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម ត្រូវបានអនុម័ត។

[illegible]

ក្រុមហ៊ុន ឈ្មោះ ឈ្នួល ក្រុមហ៊ុន ឈ្នួល

ព្យាបាល គ្រួសារក្នុងសង្គម ប្រកបដោយការប្រកួតប្រជែង ក្នុងការប្រកួតប្រជែង 52 ឆ្នាំ

កម្ពុជា

និរុត្តរនិរ្យាណបិដក

25 (3) ๒๕๖๓

ក្រសួង រដ្ឋបាល កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ตราประทับ

กรมส่งเสริมการค้าระหว่างประเทศ กระทรวงพาณิชย์ กรมศุลกากร กรมสรรพากร

[illegible]

หอจดหมายเหตุและพิพิธภัณฑ์เมืองสมุทรสาคร จ.ป.บ. พิพิธภัณฑ์เมืองสมุทรสาคร

[illegible]

សូមបញ្ជាក់ថា ព័ត៌មានទាំងនេះ (១) មិនមែនជាការបញ្ជាក់ពីការប្រកាសទេ

ល្បែងប្រកួតប្រជែង

[illegible][illegible][illegible][illegible]

มาตรา 37 ผู้ใดลงอาชญากรรมอันควรลงโทษจำคุกตลอดชีวิต หรือ 27 (1) หรือผู้ใดลงอาชญากรรมอันควรลงโทษจำคุกตลอดชีวิต หรือ 27 (2) ต้องระวางโทษจำคุกตลอดชีวิต หรือตลอดชีวิตหรือตลอดชีวิต


[illegible]

ព្រះបាទ នរោត្តម សីហនុ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា / រាជធានីភ្នំពេញ ថ្ងៃ ៥៥ ខែ ៥៥ ឆ្នាំ ៥៥៥៥
ព្រះបាទ នរោត្តម សីហនុ

ឯកសារនេះ ត្រូវបានបោះពុម្ពផ្សាយដោយក្រុមហ៊ុន ប្រេសស៊ីម៉ង់ត៍ កម្ពុជា ក្នុងឆ្នាំ ២០២២ ដោយមានការអនុម័តពី គណៈកម្មាធិការប្រឹក្សាភិបាល ក្រុមហ៊ុន ប្រេសស៊ីម៉ង់ត៍ កម្ពុជា ។

[illegible]

අනුමතය





เลือกใช้บริการ

ตัวอย่างการบริการที่ผู้ใช้บริการสามารถเลือกใช้บริการได้
แบบ (ก.ด.บ.6) หรือ แบบบริการเงินกู้ยืม
ธนาคาร แต่สำหรับ QR Code ด้วยวิธีต่างๆ ดังนี้

1. แอป Mobile Banking ของธนาคารที่ท่านต้องการทำธุรกรรม
2. เลือกวิธี สแกนเพื่อชำระเงินผ่าน QR ที่ปรากฏอยู่ในแบบแจ้งชำระเงิน
3. ตรวจสอบจำนวนเงินที่ชำระเงิน จากหน้าจอเงินยืนยัน
4. ใบเสร็จรับเงินการชำระเงิน จะถูกจัดส่งไปยังที่อยู่ของท่าน ตามที่ได้แจ้งไว้



ตัวอย่างใบแจ้งหนี้แบบอิเล็กทรอนิกส์
สำหรับการชำระเงินธนาคาร

ធនាគារកម្ពុជា
បង់កម្រៃសេវាប្រើប្រាស់
ក្នុងកម្មវិធីប្រើប្រាស់
កម្មវិធីប្រើប្រាស់ប្រើប្រាស់
កម្មវិធីប្រើប្រាស់ប្រើប្រាស់
កម្មវិធីប្រើប្រាស់ប្រើប្រាស់

33190

คณะกรรมการอำนวยการ

อำเภอเมืองพะเยา

หมู่ที่ 10 ตำบลในหมอก

0-4582-6621

กองคลัง งานจัดเก็บรายได้



งานจัดเก็บรายได้ กองคลัง องค์การบริหารส่วนตำบลในหมอก

ติดต่อสอบถามเพิ่มเติม

